

កម្មវិធីពិនិត្យទារកទើបតែកើតនៃរដ្ឋ New Hampshire

បញ្ជីរាយលក្ខណៈនានា

ទារកនិមួយៗ ដែលកើតនៅក្នុងរដ្ឋ New Hampshire ត្រូវបានគេពិនិត្យរកអាការៈរោគដូចរាយខាងក្រោម។
បញ្ជីនេះត្រឹមត្រូវ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៦ នេះ ប៉ុន្តែអាចមានការកែប្រែខណៈដែលរោគសញ្ញាផ្សេងៗ
ត្រូវបានប្រកបន្ថែម ឬក៏ដកចេញ ពីតារាងពិនិត្យ។ បើសិនជាលោក-អ្នកមានសំណួរអ្វី
សូមមេត្តាទាក់ទងកម្មវិធីពិនិត្យទារកទើបតែកើតនៃរដ្ឋ New Hampshire តាមលេខ៖ (603) 271-4225 ។

- 3-hydroxy-3-methylglutaryl-CoA lysase deficiency
- 3-methylcrotonyl-CoA carboxylase deficiency
- Argininemia
- Argininosuccinic aciduria
- Biotinidase deficiency
- Carnitine palmitoyltransferase II deficiency
- Carnitine uptake defect
- Citrullinemia I (ASA synthetase deficiency)
- Cobalamin A, B
- Congenital adrenal hyperplasia
- Congenital hypothyroidism
- Congenital toxoplasmosis
- Cystic fibrosis
- Galactosemia
- Glutaric aciduria type I
- Homocystinuria
- Hyperornithinemia, hyperammoninemia, homocitrullinemia syndrome
- Isovaleric acidemia
- Long chain 3-hydroxyacyl-CoA dehydrogenase (LCHAD) deficiency
- Maple syrup urine disease
- Medium-chain acyl-CoA dehydrogenase (MCAD) deficiency
- Methylmalonic acidemia
- Mitochondrial acetoacetyl-CoA thiolase deficiency
- Multiple acyl-CoA dehydrogenase deficiency
- Multiple carboxylase deficiency
- Phenylketonuria (PKU)
- Propionic acidemia
- Sickle cell disease/hemoglobin disorders
- Trifunctional protein deficiency
- Very long chain acyl-CoA dehydrogenase (VLCAD) deficiency